

# ទិវាទស្រី

(ដោយ ឡុង ដារណ៍)

- |   |  |  |
|---|--|--|
| <p>១. រូបខ្ញុំព្រះបាទ<br/>កុំយកដីស្រែ</p>       | <p>មានពាក្យទិវាទ<br/>ទៅផ្លូវដុល្លា<br/>ធ្វើថាតាមចិត្ត។</p>         | <p>ថ្លែងជូនរាជការ<br/>អាងងាឧកញ៉ា</p>           |
| <p>២. ដីកេរ្តិ៍ដួនតា<br/>កុំជួលស្រែយើង</p>      | <p>ខិតខំរក្សា<br/>អោយគេដាំស្រូវ<br/>គេយកទាំងដី។</p>                | <p>ឱ្យបានគង់នៅ<br/>គេដាំយូរទៅ</p>              |
| <p>៣. ទីនេះស្រុកខ្មែរ<br/>កុំលើកសាសន៍គេ</p>     | <p>យើងជនជាតិខ្មែរ<br/>អោយឈរពីមុខ<br/>ត្រូវតែត្រួតត្រា។</p>         | <p>ថៅកែម្ចាស់ស្រុក<br/>ខ្លួនយើងម្ចាស់ស្រុក</p> |
| <p>៤. គួរតែរាជការ<br/>កុំឱ្យសាសន៍គេ</p>         | <p>ពង្រឹងផែនការណ៍<br/>រស់ពេញទឹកដី<br/>ខិតដីព្រំដែន។</p>            | <p>ការពារបូរី<br/>កាប់ឈើចាប់ត្រី</p>           |
| <p>៥. ការពារខាងលិច<br/>ស្រុកយើងតូចជាង</p>       | <p>ខាងកើតកុំភ្លេច<br/>ស្បៀងមិនដិតដល់<br/>និងក្បួនយុទ្ធសាស្ត្រ។</p> | <p>ប្រើឧបាយកល<br/>ពីងលើល្បិចកល</p>             |
| <p>៦. នគរយើងតូច<br/>មានប្រវត្តិសាស្ត្រ</p>      | <p>ប្រពោះជាតិខ្លះខ្លួន<br/>ធ្វើជាមេរៀន<br/>ជៀសពីស្រុកជិត។</p>      | <p>រំលោភឈ្មោះពាន<br/>បើស្រុកអត់ឃ្លាន</p>       |
| <p>៧. ស្ទើរពីងស្រុកឆ្ងាយ<br/>ពុំដូចស្រុកជិត</p> | <p>ទើបផុតអន្តរាយ<br/>ក្លែងករគ្រប់ជ្រុង<br/>ថាជាបងប្អូន។</p>        | <p>ស្រុកនៅគង់វង់<br/>ដាំធុងតែអុុង</p>          |

៨. ចងចាំកុំភ្លេច យើងជាអាយ័ង	កុំចាញ់កលល្បិច គេធ្វើចៅហ្វាយ វាស្រ្តយើងអស់ស្រុក។	មិត្តភាពក្លែងក្លាយ វាស្រ្តគេសប្បាយ
៩. ប្រវត្តិអាឌិត មហិច្ឆិតាគេមាន	ជាមួយសាសន៍ជិត ខ្សៀនតំសាយ ផ្តល់ប្តូរមន្ត។	គិតឱ្យវែងឆ្ងាយ យើងត្រូវដោះស្រាយ
១០. ប្រើរូបមន្តថ្មី ស្របតាមចរន្ត	ទស្សនៈឈ្លាសវៃ សាកលនិយម ធ្វើខែលរនាំង។	បត់តាមសង្គម ពីងជាតិសាសន៍ធំ
១១. មាគ៌ាបាយន័ និងអន្តរជាតិ	ប្រែថាសម្ព័ន្ធ អំណាចខ្លាំងខ្លា នៅឯយូអិន។	រួមប្រតិបត្តិការ មានឥតគ្រោះ
១២. មាគ៌ាបាយន័ ខ្មែរលើកណ្តាល	ឯកភាពជាឈ្នះ ក្រោមក្រៅប្រទេស ក្នុងគ្រួសារខ្មែរ។	ក៏សាងប្រទេស ស្វាគមន៍ជានិច្ច
១៣. មាគ៌ាបាយន័ កាលនោះមហាក្សត្រ	រៀនតាមជំនាន់ ទ្រង់បន្ទូលខ្ញុំ គឺទុក្ខព្រះអង្គ។	សមយ័អង្គរ ទុក្ខវាស្រ្តគេ
១៤. ទ្រង់មានបារមី ការពារមាតុភូមិ	ដោយចិត្តខន្តី បូរណៈទឹកដី ភយ័ខ្លាចកោតក្រែង។	ភក្តីនិងវាស្រ្ត ខ្លាំងចោរអប្រិយ <b>(... នៅមានត)</b>

<p>១៥. ធ្វើស្រែនិងទឹក ស្គាល់យល់ភូមិសាស្ត្រ</p>	<p>មុននិងធ្វើសឹក ច្បាស់ដូចអុកក្តារ គ្រប់ខេត្តតំបន់។</p>	<p>ហ្វឹកហ្វឺនសេនា ហាត់យុទ្ធនាការ</p>
<p>១៦. អាវុធយុទ្ធសាស្ត្រ កាំជ្រួចយន្តហោះ</p>	<p>ទំនើបថ្មីចាស់ រថក្រោះនាវា ទប់មារសត្រូវ។</p>	<p>ស្គាល់ឥទ្ធពលវា ដឹងថាមពលវា</p>
<p>១៧. គ្រប់យុទ្ធនាការ ចេញច្រើនមុខព្រួញ</p>	<p>ដាក់លាយផែនការណ៍ ជួញច្រើនលេណដ្ឋាន ខ្មាំងស្មានមិនត្រូវ។</p>	<p>លាក់ចំភាន់ដាន ផ្លាស់ផ្លូវមូលដ្ឋាន</p>
<p>១៨. ក្បួនយុទ្ធនាការ ដាច់ខាតត្រូវមាន</p>	<p>ទោះខ្មាំងយ៉ាងណា ស្មានផ្លូវប្រកាស មានច្រកដោះខ្លួន។</p>	<p>អាចភ្នាក់ប្រេះគា ខ្មាំងវាយឆ្កាយការ</p>
<p>១៩. ទប់ស្រទទប់ឈ្លប យ៉ាងមើលទីតាំង</p>	<p>វាយទៅថយមក កម្លាំងសត្រូវ ផ្តាច់សង្វារវា។</p>	<p>លបផ្តក់គ្រប់ផ្លូវ វាយទប់ស្តាប់ផ្លូវ</p>
<p>២០. ណែនាំអ្នករតង់ ពួកគេច្បាំងគ្នា</p>	<p>អាហូហ្គានីស្តង់ អស់ច្រើនវស្សា ខាងណាចាញ់ឈ្នះ។</p>	<p>ដកស្រង់សឹក្បាវ តែពិបាកថា</p>
<p>២១. ម្ខាងមានអាវុធិ ប្រើគ្រឿងឧបករណ៍</p>	<p>ហោះហើរដូចគ្រុឌ ទំនើបអស្ចារ្យ ដូចសង្ឃសិល្បជ័យ។</p>	<p>ពាសពេញវេហាស៍ មុជជ្រែកជលសា</p>
<p>២២. តែតាលីបង់ ឥតភយ័តក់ស្តុត</p>	<p>មានលះបង់ មុខគ្រោះអន្តរាយ សង្គ្រាមសាសនា។</p>	<p>ជីវិតឥតស្តាយ ក្នុងនាមនយោបាយ <b>(... នៅមានត)</b></p>

២៣. ក្នុងពិភពលោក យកល្អគួរយើង	វិបត្តិគរគោក កុំទៅចៃចូរ ទៅរងថ្មបាក់។	មើលស្មានមិនត្រូវ ស្ងៀមសុខមិននៅ
២៤. ស្ថានការណ៍ក្នុងលោក កុំជេរអាតាំង	ជួនទឹកជួនគោក កុំរាំងផ្លូវចិន នាំទុក្ខដាក់ស្រុក។	ជួននៅជួនឆ្អិន កុំឈ្លោះយូរអិន
២៥. ការទូតស្រុកគ្នាយ មានមិត្តប្រសើរ	ប្រើនយោបាយ ជាងមានសត្រូវ ទើបមានគេជួយ។	ត្រជាក់ស៊ីជ្រៅ ពេលមានទុក្ខទៅ
២៦. កាលពីអតីត ក្មេងរៀនអក្សរ	ស្តេចជិះដំរី តាមវត្តអារាម បានធ្វើមេឃុំ។	ស្រ្តីរឹងអង្គាម ចេះសរសេរអាន
២៧. ទូរទាំងបូរី បានផលល្អមតែ	ពលរដ្ឋប្រុសស្រី ផ្គត់ផ្គង់គ្រួសារ រៀនសូត្រខ្ពង់ខ្ពស់។	ធ្វើស្រែចំការ គ្មានភ័ព្វវាសនា
២៨. រីឯរាជការ ឥតមានពន្ធដា	គ្មានបរិការ ចាំប្រាក់ជំនួយ ចាំភ្លៀងខែប្រាំង។	អង្ការគេជួយ ដូចសត្វបង្ហូរ
២៩. តែពេលសម័យ រៀននៅបារាំង	រាស្ត្រយើងច្រើនក្រៃ រៀននៅអង់គ្លេស រៀននៅអាណ្លឺម៉ង់។	សិក្សារបរទេស រៀននៅយូអេស <b>(... នៅមានត)</b>

៣០. ឧកញ៉ាមន្ត្រី កុំអាងខ្លួនក្មេង	មានបានកោរអី សម្លេងនៅខ្លាំង ស្មានខ្លាំងរហូត។	ដោយរាស្ត្រលើកតាំង គេតប្រឆាំង
៣១. ពាក្យពេចន៍វាចា ពាក្យពុំគប្បី	ពិរោះថ្លៃថ្នា សម្តីកាប់ចាក់ រាស្ត្រគុំក្នុងចិត្ត។	ចាំទៅរាស្ត្រស្តាប់ ធ្ងន់ដូចថ្មបាក់
៣២. ងារជាមន្ត្រី កុំខ្លាចសាសន៍គេ	កាន់ច្បាប់វិន័យ ជេរតែរាស្ត្រឯង លក់ជាតិខេមរា។	សព្វគ្រប់ទឹកនៃង កុំព្រោះតំណែង
៣៣. ត្រីងៀតត្រីឆ្កែ ពិក្រអហូត	ករក្សប្រហើរ បានធ្វើមន្ត្រី ខំថែទាំស្រុក។	ក្តីធ្វើអោយដី កុំវិលស្មារតី
៣៤. ដូនតាផ្តែង ទ្រទ្រង់សាសន៍យើង	កេរ្តិ៍រាប់រយឆ្នាំ ដូចទ្រឹងឃ្លោកល្ខោ បេះស៊ីមិនអស់។	ចាំទុកមាននៅ បានផ្តែពេកកូរ
៣៥. គ្រប់គ្រងសីមា ខេមរាវ័ងឃ្លាំង	ធ្វើតាមមាត្រា ចាកផុតទុក្ខភយ អស់យូរអង្វែង។	និងច្បាប់វិន័យ បានសុខសេរី
៣៦. ស្ថាបនាការពារ កុំអោយអាត	យើងរូបរួមគ្នា ជាតិខ្មែរតែមួយ កុំជាន់ពន្លឺច។	ជាផ្តងតែមួយ បើមិនលើកស្ទួយ
៣៧. ជាតិខ្មែរតែមួយ ស្រុកមានអាសន្ន	ពេលមានទុក្ខព្រួយ គ្រុនក្តៅវងា លុះគ្រាអវសាន។	ត្រូវរូបរួមគ្នា សូមចេះជួយគ្នា
៣៨. រាស្ត្រខ្មែរខ្ញុំបាទ ឧទ្ទិសតាមខ្យល់	ទោះល្ងង់ទោះឆ្លាត ដល់ព្រះនិពាន្ត កើតខ្មែរម្តងទៀត។ ១	ទោះក្រអោះមាន បុណ្យវាសនាមាន